



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
នាយកដ្ឋានក្រុមហ៊ុន

អចលនវត្ថុ បញ្ជី និងប្រតិភោគដោយអនុប្បទាន
ការិយាល័យសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ

ឯកសារតម្រូវ
សម្រាប់ស្នើសុំអាជ្ញាប័ណ្ណក្រុមហ៊ុនអចលនវត្ថុ

List of Required Documents to Apply for Estate Agent License

No.	ឈ្មោះឯកសារ (Documents name)	<input type="checkbox"/>
1	ពាក្យស្នើសុំអាជ្ញាប័ណ្ណ (មានគំរូ) Application Form (Sample)	<input type="checkbox"/>
2	រូបថតទំហំ ៤ x ៦ របស់អ្នកឈរឈ្មោះអាជ្ញាប័ណ្ណចំនួន ០៣ សន្លឹក 4 x 6 sized photos of licensee (3 photos)	<input type="checkbox"/>
3	ប្រវត្តិរូបសង្ខេបរបស់ភាគហ៊ុនិកទាំងអស់ និងថតចម្លងសញ្ញាបត្រ ឬវិញ្ញាបនបត្រ ឬបទពិសោធន៍ការងារ ទាក់ទងនឹងអាជីវកម្មរបស់អ្នកឈរឈ្មោះអាជ្ញាប័ណ្ណ Resume of all shareholders and Copy of Certificate of Qualification or Reference Letter of related work experience in the business of licensee	<input type="checkbox"/>
4	លិខិតច្បាប់ទោសចេញដោយក្រសួងយុត្តិធម៌ (កម្ពុជា) ឬចេញដោយប្រទេសសាមី (ជនបរទេស) របស់ភាគហ៊ុនិក ទាំងអស់ Criminal Record by the Ministry of Justice (Cambodian) or by Authority of the Country of Origin (Foreigner) for all shareholders	<input type="checkbox"/>
5	ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា (ជនបរទេស) Copy of Identification Card or Passport and Entry Visa to the Kingdom of Cambodia (Foreigner)	<input type="checkbox"/>
6	ថតចម្លងសៀវភៅស្នាក់នៅ (កម្ពុជា) ឬលិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែល ចេញដោយអាជ្ញាធរមានសមត្ថកិច្ច (ជនបរទេស) Copy of Certification of Residence (Cambodian) or Certified Residential address of Licensee issued by Local Authorities (Foreigner)	<input type="checkbox"/>
7	ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម, លិខិតបញ្ជាក់ពីការអនុញ្ញាតចុះឈ្មោះក្នុងបញ្ជី ពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុន Copy of Certificate of Company Registration, Business Registration Authorization Letter and Memorandum and Article of Corporation	<input type="checkbox"/>
8	ថតចម្លងប័ណ្ណប្តីតាំង Copy of Patent license	<input type="checkbox"/>
9	ថតចម្លងលិខិតបញ្ជាក់អាសយដ្ឋានទីតាំងអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលចេញដោយ អាជ្ញាធរមានសមត្ថកិច្ច Copy of Certified Business address of Licensee issued by Local Authorities	<input type="checkbox"/>

10	រូបថតទីតាំងអាជីវកម្ម Pictures of Business Location	<input type="checkbox"/>
11	ផែនការអាជីវកម្មរយៈពេល ០៣ (បី) ឆ្នាំ 3-Year Business Plan	<input type="checkbox"/>
12	វិក័យបត្របង់ថ្លៃអាជ្ញាបណ្ណ និងសេវាសាធារណៈ Receipts on License Fee and Public Service Fee	<input type="checkbox"/>
13	ឯកសារផ្សេងទៀតដែលតម្រូវបន្ថែមដោយក្រសួង Additional documents required by the Ministry	<input type="checkbox"/>

រាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ ២០១៨
អ្នកប្រគល់

បានទទួលឯកសារគ្រប់ចំនួន
រាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ ២០១៨
អ្នកទទួល